

របាយការណ៍

រួមចំណូល

២០២៤

រក្សាសិទ្ធិគ្រប់យ៉ាងដោយ ផេស៊ី ហ្វាយនែន ម.ក



មាតិកា

១. សារពីនាយកប្រតិបត្តិ
២. សូចនាករហិរញ្ញវត្ថុសង្ខេប
៣. របាយការណ៍ហិរញ្ញវត្ថុ
៤. ដើមទុន
៥. បេសកកម្ម ចក្ខុវិស័យ គុណតម្លៃ និង
ទំនួលខុសត្រូវ
៦. តារាងរចនាសម្ព័ន្ធ
៧. បញ្ហាប្រឈម និងបម្រែបម្រួលអាកាសធាតុ
៨. គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និង
សមភាពយេនឌ័រ
៩. ព័ត៌មានសង្ខេបរបស់គ្រឹះស្ថាន

រក្សាសិទ្ធិគ្រប់យ៉ាងដោយ ផេស៊ី ហ្វាយនែន ម.ក



១. សារពីនាយកប្រតិបត្តិ

ឆ្នាំ ២០២៤ គឺជាឆ្នាំមួយដែលមានការប្រឈមថ្មីៗ និងការកែលម្អជាច្រើនសម្រាប់ ជេស៊ី ហ្វាយនែន។ យើងនឹងកំពុងតែបន្តស្រាវជ្រាវដាក់ទឹក បន្ថែមទៅលើគ្រាប់ពូជដែលមាននៅក្នុងឆ្នាំ២០២៣ ដូច្នេះហើយវានឹងដុះលូតលាស់ឆ្លុះឡើងយ៉ាងរឹងមាំនៅពេលឆាប់ៗខាងមុខនេះ។

នៅឆ្នាំ២០២៤យើងបានបន្តសាបព្រួសគ្រាប់ពូជផ្សេងទៀតនឹងត្រៀមទទួលយកស្ថានភាពប្រឈមដែលនឹងអាចកើតឡើង។ ជាពិសេសយើងបានផ្ដោតលើចំណុចដែលត្រូវការកែលម្អក្នុង គោលបំណងលើកកម្ពស់សេវាកម្ម និង អភិវឌ្ឍន៍អាជីវកម្មរបស់យើង។ ចំណុចទាំងនោះមានដូចជា ទី១ ការកែលម្អ និងពង្រឹងប្រព័ន្ធវាយតម្លៃ យើងបានបង្កើតប្រព័ន្ធវាយតម្លៃជាក់លាក់ជាងមុន ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ល្អប្រសើរដែលសមស្របនឹងតម្រូវការរបស់អតិថិជន។

ទី២ ការអភិវឌ្ឍន៍ផលិតផលថ្មីៗ យើងបានឆ្លើយតបទៅនឹងការផ្លាស់ប្តូរបរិបទទីផ្សារ និងបង្កើតនូវ ផលិតផលដែលមានភាពច្នៃប្រឌិតដែលអាចគាំទ្របន្ថែមទៀតទៅលើជីវភាពកសិករខ្មែរ។

ទី៣ ការបណ្តុះបណ្តាលបុគ្គលិក៖ ដើម្បីបង្កើនគុណភាពសេវាកម្ម យើងបានខិតខំបង្កើនចំណេះដឹង និងជំនាញផ្នែកសេវារបស់បុគ្គលិក ដើម្បីផ្តល់បទពិសោធន៍ល្អបំផុតជូនអតិថិជន។



ឆ្នាំ ២០២៥ នឹងក្លាយជាឆ្នាំសម្រាប់ ជេស៊ី ហ្វាយនែន បន្តក្នុងការរីកចម្រើន និងច្នៃប្រឌិតបន្ថែមទៀត។ ខណៈពេលដែលយើងកំពុង និងពង្រឹងបន្ថែមនូវគ្រាប់ពូជរបស់យើងដែលមានរួចមកហើយ សម្រាប់ថ្ងៃអនាគតយើងនឹងខិតខំបន្តឆ្ពោះទៅមុខ ដើម្បីសម្រេចនូវគោលដៅថ្មីៗបន្ថែមទៀត។

ជាពិសេស យើងនឹងផ្ដោតលើចំណុចខាងក្រោម ដើម្បីសម្រេចប្រសិទ្ធភាពអាជីវកម្ម និងបង្កើនគុណភាពសេវាកម្ម៖

- សម្រួលប្រព័ន្ធវាយតម្លៃដោយប្រើបច្ចេកវិទ្យាព័ត៌មាន៖ ដោយផ្អែកទៅការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងធ្វើការកែសម្រួលប្រព័ន្ធដំណើរការវាយតម្លៃ ហើយយើងនឹងព្យាយាមផ្តល់នូវសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែឆាប់រហ័ស និងល្អប្រសើរជាងមុនទៅកាន់អតិថិជន។
- បង្កើន និងពង្រឹងសមត្ថភាពប្រតិបត្តិរបស់បុគ្គលិក៖ យើងមានគោលបំណងក្នុងការអភិវឌ្ឍនិងខិតខំពង្រឹងបន្ថែមទៅលើសមត្ថភាពរបស់បុគ្គលិកនីមួយៗក្នុងការប្រតិបត្តិការ និងបណ្តុះបណ្តាលក្រុមការងារដែលអាចផ្តល់បទពិសោធន៍ដល់ល្អសម្រាប់អតិថិជន ជាមួយនឹងចំណេះជំនាញ និងការផ្តល់សេវាកម្មយ៉ាងយកចិត្តទុកដាក់។

យើងសង្ឃឹមថា ជេស៊ី ហ្វាយនែន នឹងនៅតែបន្តជាស្ថាប័នហិរញ្ញវត្ថុតែមួយគត់ ដែលគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជនកសិករកម្ពុជា។ យើងជឿជាក់ថា ការខិតខំប្រឹងប្រែងរបស់យើងអាចរួមចំណែកក្នុងការជួយធ្វើអោយអនាគតរបស់អ្នកកាន់តែល្អប្រសើរជាងមុន។

កញ្ញា NISHIGUCHI Yuko

ខែមិថុនា ឆ្នាំ ២០២៥

សមិទ្ធផលក្នុងឆ្នាំ ២០២៤

1. ការកែលម្អ និងការពង្រឹងប្រព័ន្ធវាយតម្លៃ
2. ការអភិវឌ្ឍផលិតផលថ្មី
3. ការបណ្តុះបណ្តាលបុគ្គលិក ដើម្បីបង្កើនគុណភាពសេវាកម្ម

ចំណុចកែលម្អសម្រាប់ឆ្នាំ ២០២៥


1. សម្រួលប្រព័ន្ធដំណើរការវាយតម្លៃ តាមរយៈបច្ចេកវិទ្យាព័ត៌មាន
2. ការកែលម្អ និងពង្រឹងសមត្ថភាពប្រតិបត្តិការរបស់បុគ្គលិក

២. សូចនាករហិរញ្ញវត្ថុសង្ខេប

សូចនាករហិរញ្ញវត្ថុសង្ខេប

	2024(USD)	2024('000KHR)	2023(USD)	2023('000KHR)
ប្រាក់ចំណេញ/ខាតមុនពន្ធដារ	(633,519.00)	(2,579,056.00)	(1,110,649.00)	(4,564,767.00)
ចំណាយពន្ធលើប្រាក់ចំណូល	(5,939.00)	(24,178.00)	(9,807.00)	(40,307.00)
ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(639,458.00)	(2,603,234.00)	(1,120,456.00)	(4,605,074.00)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		(208,441.00)		11,550
ខាតពេញលេញសម្រាប់ការិយបរិច្ឆេទ	(639,458.00)	(2,811,675.00)	(1,120,456.00)	(4,593,524.00)

ខាតសុទ្ធ និង សំវិធានធនលើឥណទានបាត់បង់



៣. របាយការណ៍ហិរញ្ញវត្ថុ


របាយការណ៍ហិរញ្ញវត្ថុ				
តារាងតុល្យភាព	2024(USD)	2024('000KHR)	2023(USD)	2023('000KHR)
ទ្រព្យសកម្ម				
សមតុល្យនៅធនាគារ	611,682	2,462,020	1,891,994	7,728,795
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	492,768	1,983,391	488,725	1,996,442
ឥណទានផ្តល់ទៅអតិថិជន	2,339,988	9,418,452	4,659,115	19,032,484
ទ្រព្យសកម្មផ្សេងៗ	50,713	204,120	54,874	224,160
ទ្រព្យ និងបរិក្ខារ	19,943	80,271	28,611	116,876
ទ្រព្យអរូបី	59,840	240,856	67,320	275,002
ទ្រព្យសកម្មសរុប	3,574,934	14,389,110	7,190,639	29,373,759
បំណុល និងមូលធន				
បំណុល				
ប្រាក់កម្ចី	201,242	809,999	3,137,146	12,815,241
គណនីត្រូវទូទាត់នៅសម្ព័ន្ធហ្នាតិ	0	0	0	0
បំណុលផ្សេងៗ	48,555	195,435	88,889	363,111
ពន្ធលើប្រាក់ចំណូលដែលត្រូវបង់	324	1,304	333	1,360
បំណុលសរុប	250,121	1,006,738	3,226,368	13,179,712
មូលធន				
ដើមទុន	6,250,000	25,157,800	6,250,000	25,157,800
ទុនបម្រុង	389,367	1,567,202	0	0
ខាតបង់រ	(3,314,554.00)	(13,514,679.00)	(2,285,729.00)	(9,344,243.00)
លម្អៀងបង្កពីការបកប្រែរូបិយប័ណ្ណ	-	172,049	0	380,490
មូលធនសរុប	3,324,813	13,382,372	3,964,271	16,194,047
បំណុល និងមូលធនសរុប	3,574,934	14,389,110	7,190,639	29,373,759
ចំណេញ និងខាត				
ចំណូលការប្រាក់	530,524	2,159,763	992,840	4,080,572
ចំណាយការប្រាក់	(175,291)	(713,610)	(271,473)	(1,115,754)
ចំណូលប្រតិបត្តិការផ្សេងៗ	51,699	210,467	38,724	159,156
ចំណាយរដ្ឋបាល	(717,671)	(2,921,639)	(1,114,321)	(4,579,859)
ខាតសុទ្ធអ៊ីមតែរមិនលើឥណទានអតិថិជន	(322,780)	(1,314,037)	(756,419)	(3,108,882)
ខាតមុនគិតពន្ធ	(633,519)	(2,579,056)	(1,110,649)	(4,564,767)
ចំណាយពន្ធលើប្រាក់ចំណូល	(5,939)	(24,178)	(9,807)	(40,307)
ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(639,458)	(2,603,234)	(1,120,456)	(4,605,074)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		(208,441)		11,550
ខាតពេញលេញសម្រាប់ការិយបរិច្ឆេទ	(639,458)	(2,811,675)	(1,120,456)	(4,593,524)

ដើមទុន

ដើមទុន	2024 (ដុល្លារអាមេរិក)	2024 (ពាន់រៀល)	2023 (ដុល្លារអាមេរិក)	2023 (ពាន់រៀល)
ភាគហ៊ុនធម្មតាចំនួន 62,500មានតម្លៃចារឹក 100 ដុល្លារអាមេរិក ក្នុង 1ភាគហ៊ុន បានបោះផ្សាយ និងទូទាត់ពេញលេញ	6,250,000	25,157,800	6,250,000	25,157,800

ព័ត៌មានលម្អិតនៃភាគហ៊ុនរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

	2024			2023		
	% កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក	% កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក
Nobuaki Takahashi	80.00%	50,000	5,000,000	80.00%	50,000	5,000,000
PHALs Inc.	20.00%	12,500	1,250,000	20.00%	12,500	1,250,000
	100.00%	62,500	6,250,000	100.00%	62,500	6,250,000



៤. ដើមទុន

នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុនបានទទួលការយល់ព្រមពីធនាគារជាតិនៃកម្ពុជា លើការបង្កើនដើមទុនពី ៥,០០០,០០០ ដុល្លារអាមេរិក ទៅ ៦,២៥០,០០០ ដុល្លារអាមេរិក។ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ វិសោធនកម្មលើអនុស្សរណៈ និងមាត្រានៃសមាហរណកម្ម ("M&A") ។ មិនមានការផ្លាស់ប្តូរដើមទុនភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងឆ្នាំទេ។



PHALs

WE ARE A GROUP COMPANY OF PHALS

៥. បេសកកម្ម ចក្ខុវិស័យ គុណតម្លៃ និង ទំនួលខុសត្រូវ

បេសកកម្ម

ជេស៊ី ហ្វាយនែន នឹងរួមចំណែកដល់ការរីកលូតលាស់នៃឧស្សាហកម្មកម្ពុជា តាមរយៈវេទិកាហិរញ្ញវត្ថុរបស់យើង ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជន។

ចក្ខុវិស័យ

ជេស៊ី ហ្វាយនែន មានគោលបំណងចង់សម្រេចឱ្យបាននូវភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រជាជននិង ជេស៊ី ហ្វាយនែន ទាំងអស់គ្នា និងដើម្បីជួយអភិវឌ្ឍភាពអ្នកដឹកនាំដែលមានទំនួលខុសត្រូវចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា។

គុណតម្លៃ

ជេស៊ី ហ្វាយនែន នឹងប្រកាន់យកនូវជំនឿទាំងប្រាំខាងក្រោម ដើម្បីសម្រេចបេសកកម្មនិង ចក្ខុវិស័យរបស់យើង៖

គុណតម្លៃសម្រាប់អតិថិជន

រក្សាការខិតខំប្រឹងប្រែង

គោលដៅតែមួយ

សុចរិតភាព

ភាពជឿជាក់លើខ្លួនឯង និងក្លាហាន

សម្រាប់អតិថិជន

យើងផ្អែកលើគោលការណ៍នៃប្រតិបត្តិការតម្រង់ទិសអតិថិជន (កាតព្វកិច្ចហិរញ្ញវត្ថុ) ហើយមានបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវគុណភាពនៃសេវាកម្មហិរញ្ញវត្ថុរបស់យើង ដោយការសន្យាចំពោះអតិថិជន និងដៃគូអាជីវកម្មរបស់យើងថា យើងនឹង៖

១. ធ្វើការដើម្បីផលប្រយោជន៍របស់អតិថិជន
២. ធ្វើឱ្យអស់ពីសមត្ថភាពរបស់យើងជាមួយនឹងចំណេះដឹង និងការយល់ដឹងពីអ្នកជំនាញ និង
៣. លុបបំបាត់ទំនាស់ ផលប្រយោជន៍ទាំងក្នុងនិងក្រៅក្រុមហ៊ុន។


សម្រាប់បរិស្ថាន

ដើម្បីរក្សាបរិស្ថានធម្មជាតិប្រកបដោយនិរន្តរភាព (Ecosystem) យើងនឹង៖

១. យល់ដឹងពីគោលការណ៍នៃបរិស្ថាន
២. គិតពីអ្វីៗដែលនាំមកនូវភាពរុងរឿង និងការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព និង
៣. មិនទាញយកធនធានពីបរិស្ថានធម្មជាតិលើសពីអ្វីដែលចាំបាច់។

ដើម្បីអនុវត្តតាមអ្វីដែលបានរៀបរាប់ខាងលើ យើងសន្យាចំពោះភាគីពាក់ព័ន្ធទាំងអស់ និងធ្វើការរួមចំណែកក្នុងសង្គមដោយទំនួលខុសត្រូវ។

៦. តារាងរចនាសម្ព័ន្ធ



នាយកប្រតិបត្តិ	Ms. NISHIGUCHI Yuko
នាយកផ្នែកប្រតិបត្តិការ	Mr. KAWAI Toshihisa
ប្រធានផ្នែកហិរញ្ញវត្ថុ	លោកស្រី អាន វីណា
ប្រធានគ្រប់គ្រងអាជីវកម្ម	លោក ជា វុទ្ធា
ប្រធានផ្នែកសវនកម្មផ្ទៃក្នុង	សន សុភ័ណ្ឌ

ប្រធានក្រុមប្រឹក្សាភិបាល	Ms. KATO Yuko
អភិបាល	Ms. NISHIGUCHI Yuko
អភិបាលឯករាជ្យ	Mr. KOMIYAMA Yuki

៧. ការជួបប្រទះ និង បម្រែបម្រួលអាកាសធាតុ


បម្រែបម្រួលអាកាសធាតុឆ្នាំ ២០២៤៖ ជីវភាពរស់នៅ និងភាពតានតឹងផ្នែកហិរញ្ញវត្ថុក្នុងវិស័យកសិកម្មរបស់កម្ពុជា ក្នុងឆ្នាំ ២០២៤ វិស័យកសិកម្មរបស់កម្ពុជា បានជួបប្រទះនឹងការរំខានយ៉ាងខ្លាំងដោយសារតែ គ្រោះមហន្តរាយធម្មជាតិ ជាពិសេសទឹកជំនន់ភ្លាមៗ និងគ្រោះរាំងស្ងួតយូរដែលបណ្តាលមកពីកំដៅខ្លាំង (ឥទ្ធិពល El Niño)។ ព្រឹត្តិការណ៍ទាក់ទងនឹង អាកាសធាតុទាំងនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ ទិន្នផលដំណាំនៅទូទាំងតំបន់កសិកម្មសំខាន់ៗ។ កសិករជាច្រើនបានជួបប្រទះនូវទិន្នផលប្រចាំឆ្នាំ របស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំង ដោយខ្លះបាត់បង់ការ ប្រមូលផលទាំងមូល។ ការបាត់បង់ផលិតភាពនេះ បាននាំឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៃប្រាក់ ចំណូលគ្រួសារសម្រាប់គ្រួសារកសិករដែលភាគ ច្រើនពឹងផ្អែកទាំងស្រុងលើកសិកម្មសម្រាប់ចិញ្ចឹម ជីវិតរបស់ពួកគេ។ ការរំខានប្រាក់ចំណូលនេះមាន ឥទ្ធិពលយ៉ាងសំខាន់ទៅលើសមត្ថភាពរបស់កសិករ ក្នុងការសងប្រាក់កម្ចី។ ភាគច្រើននៃអតិថិជនខ្ចីប្រាក់ ជាពិសេសអ្នកដែលបានខ្ចីប្រាក់សម្រាប់គោល បំណងកសិកម្ម ដើម្បីអភិវឌ្ឍកសិកម្មរបស់ពួកគេ។

ជាលទ្ធផល ជេស៊ី ហ្វាយនែន ប្រឈម មុខនឹងបញ្ហាប្រឈមកាន់តែខ្លាំងឡើងក្នុងការស្តារ ប្រាក់កម្ចី។ ស្ថាប័នបានជួបប្រទះការកើនឡើងនៃ ប្រាក់កម្ចីមិនដំណើរការ និង ការពន្យារពេលក្នុងការ ប្រមូល ជាពិសេសនៅក្នុងតំបន់ដែលពឹងផ្អែកខ្លាំង លើការធ្វើស្រែ។ ដោយសារការប្រែប្រួលអាកាស ធាតុនៅតែបន្តរំខានដល់វិស័យកសិកម្មរបស់កម្ពុជា អតិថិជនជាច្រើនកំពុងជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។

ដើម្បីគាំទ្រអ្នកដែលរងផលប៉ះពាល់ដោយ គ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ យើង បានបន្តអនុវត្តតាមសារាចរដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ ២០២៤ ដោយធ្វើតាម សកម្មភាពនានា។

1. ការលើកលែង ឬបន្ថយការពិន័យសម្រាប់ការ បង់ប្រាក់យឺតយ៉ាវ
2. កំណត់ពេលផ្តល់ប្រាក់កម្ចីឡើងវិញសម្រាប់ អតិថិជនដែលជួបប្រទះការបាត់បង់ប្រាក់ ចំណូលបណ្តោះអាសន្នក្នុងអំឡុងពេលស្ថាន ភាពលំបាកនេះ។

ក្រោកឈរឡើងទាំងអស់គ្នា



ប្រាក់កម្ចីដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ

ចំនួនទឹកប្រាក់សរុប (ដុល្លារ)

\$409,858


សរុបសេចក្តីមក គ្រោះមហន្តរាយធម្មជាតិក្នុងឆ្នាំ២០២៤ បានជះឥទ្ធិពលទាំងលើសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យជីវភាពកសិករចុះខ្សោយ និងប្រឈមនឹងដំណើរការហិរញ្ញវត្ថុរូបសំរេងស៊ី ហ្វាយនែន ។ ព្រឹត្តិការណ៍នៃឆ្នាំនេះបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់ការគ្រប់គ្រងហានិភ័យអាកាសធាតុរួមបញ្ចូលគ្នា កសិកម្មប្រកបដោយនិរន្តរភាព និងសេវាកម្មហិរញ្ញវត្ថុដែលអាចសម្របខ្លួនបាន ដើម្បីកសាងភាពធន់នៅទូទាំងវិស័យកសិកម្ម និងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះដែរ ដោយសារការប្រែប្រួលអាកាសធាតុនៅតែបន្តប៉ះពាល់ដល់វិស័យកសិកម្ម ជេស៊ី ហ្វាយនែន បានរឹតបន្តឹងដំណើរការវាយតម្លៃប្រាក់កម្ចីរបស់យើង ជាពិសេសទៅលើកម្ចីគ្រឿងយន្តកសិកម្ម។



ជាលទ្ធផល ការផ្តល់ប្រាក់កម្ចីសម្រាប់គ្រឿងយន្តកសិកម្មបានចុះក្នុងឆ្នាំ ២០២៤ សរុបត្រឹមតែ ៤ គ្រឿងប៉ុណ្ណោះ (ចំនួនទឹកប្រាក់បញ្ចេញសរុប ៤៤.៥០០ ដុល្លារ)។ បើប្រៀបធៀបទៅនឹងផលិតផលកម្ចីផ្សេងទៀត ប្រាក់កម្ចីគ្រឿងយន្តកសិកម្មមានប្រមាណ ១១% នៃការបញ្ចេញឥណទានសរុប។

ជាការឆ្លើយតប ជេស៊ី ហ្វាយនែន បានបង្កើតផលិតផលកម្ចីបន្ថែម ដូចជាកម្ចីសាច់ប្រាក់ខ្នាតតូច ដើម្បីជួយដល់កសិករក្នុងការរក្សា និងពង្រីកអាជីវកម្មរបស់ពួកគេ។

ការជួបប្រទះ និងបម្រើបម្រួលអាកាសធាតុ



កម្ចីគ្រឿងយន្តកសិកម្ម

កម្ចីដែលបានបញ្ចេញសរុប ៤ គ្រឿង ក្នុងឆ្នាំ ២០២៤

ការជួបប្រទះ និង
បម្រែបម្រួលអាកាសធាតុ

សកម្មភាព របស់យើងក្នុងវិស័យកសិកម្ម

ក្នុងនាមជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និង ការរៀបចំគម្រោងប្រកបដោយការទទួលខុសត្រូវ ជេស៊ី ហ្វាយនែន ចាត់វិធានការយ៉ាង សកម្មដើម្បីវាយតម្លៃលក្ខខណ្ឌបរិស្ថាន មុនពេលផ្តួចផ្តើមអាជីវកម្មថ្មីៗ ក្នុងករណីនេះ យើង បានចូលរួមជាមួយអ្នកជំនាញបរិស្ថានដែលមានបទពិសោធន៍ ដើម្បីទៅទស្សនាទីតាំង គម្រោងសំខាន់មួយរបស់យើងក្នុងការសង្កេតមើលទិដ្ឋភាពក្នុងតំបន់ និងផ្តល់ការណែនាំអំពី ផលប៉ះពាល់បរិស្ថានដែលអាចកើតមាន។

ការទស្សនកិច្ចនោះរួមមានការពិភាក្សាដល់ទីតាំងគម្រោងជាមួយក្រុមការងារ និង សមាជិកសហគមន៍ ដោយផ្ដោតលើបញ្ហាដែលពាក់ព័ន្ធនឹងអាកាសធាតុ ដូចជា ទឹកជំនន់ និង គ្រោះរាំងស្ងួត ដែលបានប៉ះពាល់ដល់កសិកររបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ។ តាមរយៈការសម្ភាសផ្ទាល់ និងការសង្កេតស្ថានភាពជាក់ស្តែង យើងអាចប្រមូលបាន នូវព័ត៌មានដ៏មានតម្លៃស្តីពីបញ្ហាដែលគ្រួសារកសិករជួបប្រទះ ដែលជួយឱ្យយើងយល់ដឹង កាន់តែច្បាស់អំពីហានិភ័យ និងឱកាសដែលពាក់ព័ន្ធនឹងគម្រោងអាជីវកម្មថ្មីនេះ។

សកម្មភាពនេះបង្ហាញពីវិធីសាស្ត្រជាក់លាក់របស់យើងក្នុងការលើកកម្ពស់ការយល់ ដឹងអំពីបរិស្ថានជាផ្នែកមួយនៃដំណើរការធ្វើផែនការ ដើម្បីធានាថាការអភិវឌ្ឍនាពេលអនាគត ស្របតាមតម្រូវការរបស់សហគមន៍ និងភាពជាក់ស្តែងនៃបរិស្ថានធម្មជាតិ។

រួមផ្ទុំគិត

៨. គោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និង សមភាពយេនឌ័រ

ប្រវត្តិនៃគម្លាត យេនឌ័រ នៅកម្ពុជា

សមភាពយេនឌ័រនៅកម្ពុជាមានភាពប្រសើរឡើងក្នុងទស្សន៍វិស័យចុងក្រោយនេះ ស្របតាមវឌ្ឍនភាពសេដ្ឋកិច្ចរួម និងការកើនឡើងកម្រិតជីវភាពជាពិសេសលទ្ធផលដូចជា ការប្រមូលផ្តុំមូលធនមនុស្សរបស់ក្មេងស្រី និងស្ត្រីក្នុងវិស័យអប់រំ។ ប៉ុន្តែបញ្ហាប្រឈមសំខាន់ៗនៅតែមាន ជាពិសេសក្នុងការចូលរួមផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី។

យុទ្ធសាស្ត្រសមភាពយេនឌ័រ របស់ UNDP ឆ្នាំ ២០២២-២០២៥ បានបង្ហាញថា កម្ពុជាប្រឈមមុខនឹងគម្លាតយេនឌ័រយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យអប់រំ ការចូលរួមផ្នែកសេដ្ឋកិច្ច និង តំណាងនយោបាយ។ ទោះបីជាមានការរីកចម្រើនក៏ដោយ ស្ត្រីនៅតែជួបប្រទះនឹងភាពមិនស្មើគ្នាក្នុងការទទួលបានឱកាសសិទ្ធិក្នុងការសម្រេចចិត្ត និងធនធានដទៃទៀត។ យុទ្ធសាស្ត្រនេះសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយបទដ្ឋានសង្គម និងរបាំងរចនាសម្ព័ន្ធដែលបន្តកើតមានវិសមភាពយេនឌ័រ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍រួម និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីនៅទូទាំងប្រទេសកម្ពុជា។

ក្រោកឈរឡើងទាំងអស់គ្នា





Source:
CAMBODIA AGRICULTURE, NATURAL RESOURCES, AND RURAL
DEVELOPMENT SECTOR ASSESSMENT, STRATEGY, AND ROAD MAP (ASIAN
DEVELOPMENT BANK JULY 2021)

សកម្មភាព របស់យើង ចំពោះគម្លាតយេនឌ័រ


គិតត្រឹមដំណាច់ឆ្នាំ ២០២៤ ប្រហែល ៣៥,៧១% នៃបុគ្គលិកនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន ម.ក គឺជាស្ត្រី។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេស៊ី ហ្វាយនែន ម.ក ប្តេជ្ញាលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងអង្គភាព។ នៅក្នុងឆ្នាំ ២០២៤បុគ្គលិកជាស្ត្រីត្រូវបានដំឡើងឋានៈក្នុងតួនាទីជាអ្នកដឹកនាំការងារតាំងនាយកប្រតិបត្តិជាស្ត្រីគឺជាឧទាហរណ៍មួយនៃការប្តេជ្ញារបស់យើងក្នុងការលើកកម្ពស់សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់ស្ត្រី។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់យើងក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅក្នុងអង្គភាព។

បច្ចុប្បន្ន ជេស៊ី ហ្វាយនែន មានស្ត្រីជាអ្នកខ្ចីប្រាក់ចម្បងចំនួន ៦.៣៤% ដោយមាន ៤៧,៧១% ចូលរួមជាអ្នករួមខ្ចី។ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យើងនឹងបង្កើតផលិតផលកម្ចីដែលតម្រូវជាពិសេសទៅនឹងតម្រូវការរបស់ស្ត្រី ដូចជាកម្ចីសាច់ប្រាក់ ឬជំនួយហិរញ្ញវត្ថុខ្នាតតូច ដើម្បីឱ្យស្ត្រីអាចចាប់ផ្តើមអាជីវកម្មខ្នាតតូចថ្មី ឬបណ្តាក់ទុនក្នុងវិស័យកសិកម្មនៅកម្ពុជា។ យើងនៅតែបន្តប្តេជ្ញាកំណត់គោលដៅ និងគាំទ្រអតិថិជនជាស្ត្រីដើម្បីលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ និងការពង្រឹងសិទ្ធិអំណាច។

«យើងប្តេជ្ញាចិត្តក្នុងការគាំទ្រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីដើម្បីដឹកនាំ»។



គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និង សមភាពយេនឌ័រ



៩. ព័ត៌មានសង្ខេបរបស់គ្រឹះស្ថាន

ឈ្មោះក្រុមហ៊ុន

ប្រភេទអាជីវកម្ម

អាជ្ញាប័ណ្ណលេខ

ការបង្កើត

អ៊ីមែល

គេហទំព័រ

ទូរស័ព្ទ

ទីស្នាក់ការកណ្តាល

ជេស៊ី ហ្វាយនែន ម.ក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ម.ហ-85

ទី១៧ ខែ មករា ឆ្នាំ ២០១៨

info@jcfinance.com.kh

http://jcfinance.com.kh

៨៥៥(០)២៣ ២១៧ ៤១៩

ផ្ទះលេខ 77 ផ្លូវ Commercial ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ
ខណ្ឌមានជ័យ រាជធានីភ្នំពេញ



រីកចម្រើន
ទាំងអស់គ្នា
ជាមួយ
ជេស៊ី ហ្វាយនែន

របាយការណ៍

ប្រចាំឆ្នាំ

២០២៤



ជេស៊ី ហ្វាយនេន តំណាងឱ្យហិរញ្ញវត្ថុកសិកម្មបែបថ្មី